


របាយការណ៍អតិផរណាប្រចាំខែមេសា ឆ្នាំ២០១០


សម្រាប់កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី១៥

I. ស្ថានភាពអតិផរណាខែមេសា ឆ្នាំ២០១០

អត្រាអតិផរណាខែលើខែក្នុងខែមេសាបានធ្លាក់ចុះ ដល់កម្រិតអវិជ្ជមាន គឺ-០,៣% ជាលើកដំបូង ក្នុងឆ្នាំ ២០១០ នេះ បន្ទាប់ពីមានកម្រិតវិជ្ជមានដែលបានកើន ឡើងជាបន្តបន្ទាប់នាអំឡុង៣ខែដើមឆ្នាំរួចមក ពេល គឺអត្រា ០,០២% ០,២% និង ០,៧% នាខែមករា កុម្ភៈ និងមីនា រៀងគ្នា ។ សូមកត់សម្គាល់ថា មធ្យមភាគ នៃអតិផរណាប្រចាំខែ ក្នុងអំឡុង៤ខែដើមឆ្នាំនេះ មាន កម្រិត ០,២% ស្មើគ្នានឹងកម្រិតចំពោះគ្រាដូចគ្នានៃឆ្នាំ ២០០៩ ដែរ ។ ប៉ុន្តែ ស្ថានភាពអតិផរណាគ្រានេះ បង្ហាញនូវស្ថិរភាពប្រសើរជាង ដោយសារអត្រាប្រចាំខែ ក្នុងរយៈពេលខែនេះស្ថិតក្នុងចន្លោះតូច ក្នុងរង្វង់ -០,៣% ទៅ០,៧% ប៉ុណ្ណោះ ។ ការវិវត្តនេះឆ្លុះបញ្ចាំងនូវភាពនឹងនរនៃកម្រិតថ្លៃក្នុងស្រុក ទោះបីជាទទួលរងនូវឥទ្ធិពល នៃការកើនឡើងថ្លៃប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិក៏ដោយ ។



គិតតាមបម្រែបម្រួលខែលើខែ នាខែមេសាឆ្នាំ ២០១០ នេះ ក្នុងចំណោមថ្លៃទំនិញទាំង១២ក្រុម មាន ៦ក្រុមបានថយចុះ ៥ក្រុមបានកើនឡើង និង១ក្រុម មិនមានការប្រែប្រួល ។ ក្រុមទំនិញដែលបានចុះថ្លៃមាន ក្រុមភោជនីយដ្ឋាន១,១% គ្រឿងសង្ហារឹម-សម្ភារៈប្រើ ប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ០,៨% ក្រុម ផ្ទះ សម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត ០,៤% ក្រុមសម្លៀកបំពាក់និងស្បែកជើង ០,៣% ក្រុម មូបអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង ០,៣% និង ក្រុមដឹកជញ្ជូន ០,១% ។ ចំណែកក្រុមទំនិញដែលបាន ឡើងថ្លៃរួមមាន ក្រុមការសិក្សា ០,៦% ក្រុមសុខាភិបាល ០,៤% ក្រុមការកម្សាន្តនិងវប្បធម៌ ០,៣% ក្រុមភេសជ្ជៈ





មានជាតិស្រវឹងនិងថ្នាំជក់ ០,២% និងក្រុមទំនិញ និងសេវាផ្សេងៗ ០,១% ខណៈដែលក្រុមគមនាគមន៍មិនមានការប្រែប្រួល ។


កត្តាមួយចំនួនរួមចំណែកក្នុងកម្រិតអវិជ្ជមាននៃអតិផរណារួមប្រចាំខែមេសា ឆ្នាំ២០១០ ដែលស្មើនឹង -០,៣% ។ ក្នុងនោះ ថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈពុំមានជាតិស្រវឹងនៅតែមានចំណែកជាចម្បងដដែលដោយបានចូលរួម -០,១៤% (ត្រូវនឹងសមាមាត្រ ៤៦,៣% នៃអត្រាអតិផរណាប្រចាំខែ) បន្ទាប់មកគឺក្រុមភោជនីយដ្ឋានដែលមានចំណែក-០,០៧% (ត្រូវនឹងសមាមាត្រ ២២,៦% នៃអត្រាអតិផរណាប្រចាំខែ) ក្រុមផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង ឥន្ធនៈដទៃទៀតមានចំណែក -០,០៦% (ត្រូវនឹងសមាមាត្រ ២០,៤% នៃអត្រាអតិផរណាប្រចាំខែ) ក្រុមគ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំមានចំណែក -០,០២% (ត្រូវនឹងសមាមាត្រ ៧,១% នៃអត្រា អតិផរណាប្រចាំខែ) ក្រុមដឹកជញ្ជូនមានចំណែក -០,០២% (ត្រូវនឹងសមាមាត្រ ៥,៦% នៃអត្រាអតិផរណា ប្រចាំខែ) ។ ចំណែក ៧ ក្រុមដែលនៅសល់មានការប្រែប្រួលតិចតួច សរុបគឺរួមចំណែកវិជ្ជមានត្រឹម ០,០១% ប៉ុណ្ណោះ។

Contribution (M to M)	Feb-10	Mar-10	Apr-10
All Items	0.23	0.66	-0.29
F N B	0.15	0.23	-0.14
Restaurants	-0.06	0.07	-0.07
Housing, W, E...	0.05	0.10	-0.06
Furnishing, H.H.M	0.01	0.00	-0.02
Transportation	0.00	0.23	-0.02
Other Remaining	0.08	0.03	0.01

ពិនិត្យលើបម្រែបម្រួលឆ្នាំលើឆ្នាំ ដូចក្រាហ្វខាងក្រោម-ឆ្លងបានបង្ហាញ អត្រាអតិផរណាបានបន្តថយចុះថែមបន្តិចទៀត នាខែមេសា ឆ្នាំ២០១០ នេះ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់មួយ កាលពីខែកុម្ភៈកន្លងទៅ ។ ជាក់ស្តែង អត្រាអតិផរណាឆ្នាំលើឆ្នាំបានកើនឡើងជាបន្តបន្ទាប់ ចាប់ពីកម្រិតទាបបំផុតក្នុងអំឡុងខែកន្លងមកនេះ គឺ-៥,៧% នាខែឧសភា ឆ្នាំ២០០៩ រហូតដល់កម្រិត ៧,៣% នាខែកុម្ភៈ ឆ្នាំ២០១០ ហើយបានថយចុះមកដល់ ៦,៧% និង ៥,៣% វិញនាខែមិនា និង ខែមេសា រៀងគ្នា ដែលឆ្លុះបញ្ចាំងនូវភាពប្រសើរឡើងវិញបន្តិចនៃបម្រែបម្រួលថ្លៃទំនិញក្នុងអំឡុង ២ ខែចុងក្រោយនេះ ។



ទិន្នន័យនោះ ក្នុងខែមេសានេះដែរ អត្រាអតិ-ផរណាឆ្នាំលើឆ្នាំមិនគិតថ្លៃទំនិញក្រុមមូលហិរញ្ញវត្ថុមាន កម្រិត ៥,៥% ខណៈដែលអត្រាអតិផរណារួមមាន ត្រឹម ៥,៣% ។ ទិន្នន័យនេះ បង្ហាញថា ថ្លៃទំនិញក្រុម មូលហិរញ្ញវត្ថុក្នុងខែមេសានេះ មិនមានឥទ្ធិពលចំពោះ អតិ ផរណារួមឡើយ ពោលគឺក្រុមមូលហិរញ្ញវត្ថុបានទាញ ឲ្យអត្រាអតិផរណារួមមានការថយចុះកាន់តែទាប ។ ដោយឡែក អត្រាអតិផរណាឆ្នាំលើឆ្នាំ មិនគិតថ្លៃទំនិញ ក្រុមដឹកជញ្ជូន ដែលមានបញ្ចូលទាំងថ្លៃប្រេង ឥន្ធនៈ ផងនោះ មានកម្រិត ៤,៧% គឺទាបជាង អតិផរណា រួម ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញថា បម្រែបម្រួល ថ្លៃទំនិញក្រុមដឹកជញ្ជូនជាប្រភពជំរុញឲ្យអត្រាអតិផរណារួមក្នុងខែមេសានេះ មានការកើនឡើង ។




II. កត្តាសំខាន់ៗនៃអតិផរណា


១- កត្តាទំនិញ :

មានកត្តាទំនិញសំខាន់ៗ២ប្រភេទ ដែលមានផលប៉ះពាល់ដល់កម្រិតអតិផរណារបស់ប្រទេសកម្ពុជា ទី១ គឺ កត្តាថ្លៃប្រេងនិងមូលហិរញ្ញវត្ថុ និងទី២ កត្តាថ្លៃទំនិញនាំចូលផ្សេងៗ៖

ទី១-កត្តាថ្លៃប្រេង និងម្ហូបអាហារ ៖ ចាប់តាំងពីដើមឆ្នាំ រហូតដល់ត្រីមាសទី៣ ក្នុងឆ្នាំ២០០៩ ទោះបីសេដ្ឋកិច្ច ពិភពលោកទទួលរងនូវកំណើនអវិជ្ជមានក៏ដោយក្តី ថ្លៃ ប្រេងឥន្ធនៈលើទីផ្សារពិភពលោក មាននិន្នាការកើន ឡើងជាបន្តបន្ទាប់ រហូតដល់ខែមេសាថ្មីៗនេះ ។ ការ នេះធ្វើឲ្យថ្លៃប្រេងឥន្ធនៈក្នុងស្រុកមានការកើនឡើងជា លំដាប់ដៃ ដូចជា ថ្លៃប្រេងសាំងដែលបានកើនពី ៤០៥០ រៀលក្នុងមួយលីត្រនាខែមករា ឆ្នាំ២០០៩ ដល់ ៤៤០០ រៀលក្នុងមួយលីត្រនាខែមេសា ឆ្នាំ២០១០ រី ៨,៦% ហើយក្រុមទំនិញជា ឧស្ម័ន ឥន្ធនៈ និងសេវាដឹក ជញ្ជូនជារួមកើនឡើងប្រមាណ ១៩% ដែលក្នុងនោះ សេវាដឹកជញ្ជូនមានកំណើន ៣% ធៀបនឹងខែមេសា ឆ្នាំមុន ។ ដោយឡែក ថ្លៃប្រេងម្ហូបអាហារក្នុងស្រុកដែល ជា ក្រុមមានទម្ងន់ធ្ងន់ជាងគេក្នុងក្រុមថ្លៃទំនិញបានបន្ថយល្បឿនកំណើនខ្លះវិញក្នុងខែមីនា និងខែមេសា នេះក្តី ក៏អ ត្រាក់កំណើនឆ្នាំលើឆ្នាំនៃក្រុមនេះនៅមានកម្រិតខ្ពស់ដល់ ៥,១% ដែរ ដែលអាចបណ្តាលមួយផ្នែកពីកំណើន ថ្លៃ ស្បៀងលើទីផ្សារអន្តរជាតិ និងការមិនអំណោយផល ចំពោះការផលិតក្នុងស្រុកនូវបន្លែផ្លែឈើ និងសាច់ ដោយសារអាកាសធាតុក្តៅ ។



បច្ចុប្បន្ន ថ្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិមាន និន្នាការថយចុះវិញ ជាពិសេសក្នុងខែឧសភា ឆ្នាំ២០១០ នេះ ដោយសារប្រាក់ដុល្លារអាមេរិកមានការឡើងថ្លៃ ហើយនិកម្មភាពនៅប្រទេសអាមេរិក មានកម្រិតខ្ពស់ ឯកម្រូវការប្រេងឥន្ធនៈរបស់ប្រទេសចិនពុំមានការកើន ឡើងលឿនដូចការរំពឹងទុក ។ កត្តាទាំងនេះ នឹងអាច ចូលរួមកាត់បន្ថយសម្ពាធអតិផរណាក្នុងប្រទេសកម្ពុជា នារយៈពេលខាងមុខ ។





ទី២-កត្តាថ្លៃទំនិញនាំចូលផ្សេងៗ ៖ កត្តាទំនិញសំខាន់មួយទៀត គឺអតិផរណាដែលកើតចេញពីថ្លៃទំនិញនាំ ចូល ពីប្រទេសជិតខាង វៀតណាម និង ថៃ ដូចជា ថ្លៃស្បៀងអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់ ជា ដើម ។ ចាប់តាំងពីប្រមាណត្រីមាសទី១ឆ្នាំកន្លងទៅ អត្រាអតិផរណានៃប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ទាំង ពីរ

បានបង្កើនល្បឿនគួរឲ្យកត់សម្គាល់ ជាពិសេសប្រទេសវៀតណាម ។ ការឡើងថ្លៃប្រាក់បាតថៃធៀបនឹងប្រាក់ដុល្លារអាមេរិក ព្រមទាំងប្រាក់រៀលក៏ជាកត្តាគួរកត់សម្គាល់មួយដែរនៃអតិផរណានៅកម្ពុជា ។

២- កត្តាគម្របការនិរូបិយវត្ថុ : សភាពប្រសើរឡើងនៃទិដ្ឋភាពសេដ្ឋកិច្ចសកលលោក រួមទាំង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានចូលរួមបង្កើនទំនុកចិត្តវិស័យឯកជនមកលើប្រព័ន្ធធនាគារ ហើយបានរួមចំណែកធ្វើឱ្យការអភិវឌ្ឍរូបិយវត្ថុក្នុងប្រទេសមានសន្ទុះឡើងវិញជាបណ្តើរៗ ខណៈ សូចនាករខ្លះបានឈានដល់កម្រិតប្រហាក់ប្រហែលនឹងគ្រាមុនពេលមានវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក ទៀតផង ។ ការអភិវឌ្ឍនេះឆ្លុះបញ្ចាំងតាមរយៈសូចនាកររូបិយវត្ថុសំខាន់ៗដូចខាងក្រោម ៖

- អត្រាកំណើនរូបិយវត្ថុទូទៅ (M2) ឆ្នាំលើឆ្នាំ នាខែមេសា ឆ្នាំ២០១០ នេះ ស្មើ ៣៨% ដែលជាកម្រិតដូចគ្នា នាខែមិនា កន្លងទៅ ។ រូបិយវត្ថុទូទៅនេះធ្លាប់មានកំណើនត្រឹមតែ ៣% ប៉ុណ្ណោះ នាខែមេសា ឆ្នាំ២០០៩ និងមានកំណើនរហូតដល់ ៥៧% នាខែដូចគ្នា ឆ្នាំ២០០៨ ។ ប្រភពចម្បងនៃកំណើន ក្នុងខែមេសា ឆ្នាំ២០១០ នេះគឺ ប្រាក់បញ្ញើជាប្រិយប័ណ្ណ ដែលមានកំណើនដល់ ៤០% ហើយបានរួម ចំណែក ៣២% ទៅក្នុងរូបិយវត្ថុទូទៅ (M2) ៣៨% នោះ ។ ទន្ទឹមនេះដែរ រូបិយវត្ថុក្នុងចរាចរបានកើន ឡើង២២% ហើយបានចូលរួម៤% ប៉ុណ្ណោះនៃកំណើនរូបិយវត្ថុទូទៅ។ សូមកត់សម្គាល់ថា អត្រាកំណើន មធ្យមនៃរូបិយវត្ថុទូទៅ (M2) និងរូបិយវត្ថុក្នុងចរាចរ ក្នុងអំឡុងឆ្នាំ២០០៦-២០០៩ ស្មើនឹង ៣២% និង ២២% រៀងគ្នា ។ ដូច្នេះ អត្រាកំណើនរូបិយវត្ថុទូទៅ ៣៨% និងអត្រាកំណើនរូបិយវត្ថុក្នុងចរាចរ ២៣% គឺជាអត្រាកំណើនមួយសមរម្យដែលអាចរក្សាហានិភ័យអត្រាអតិផរណាស្ថិតក្នុងកម្រិតមួយទាប ខណៈថ្លៃ ប្រេងពិភពលោកមានការថយចុះនាពេលថ្មីៗនេះ ។




- អត្រាកំណើនប្រចាំឆ្នាំនៃទ្រព្យសកម្មបរទេស សុទ្ធស្មើ ៣៨% នាខែមេសា ឆ្នាំ២០១០ ដែលជាកម្រិត មួយដូចគ្នានឹងខែមិនា កន្លងទៅ។ ទ្រព្យសកម្ម

បរទេសសុទ្ធជាប់មានកំណើនត្រឹម ៥% ប៉ុណ្ណោះ នាគ្រា ដូចគ្នា ឆ្នាំ២០០៩ ។ ប្រភពចម្បងនៃកំណើននេះ គឺ កំណើនទ្រព្យសកម្មបរទេសសុទ្ធរបស់ធនាគារជាតិ នៃកម្ពុជា ដែលរួមចំណែក ២២% នៃកំណើនរូបិយ វត្ថុទូទៅ (M2) និងទ្រព្យសកម្មបរទេសសុទ្ធរបស់ គ្រឹះស្ថានធនាគារ ដែលរួមចំណែក ១៣,៣% នៃ កំណើនរូបិយវត្ថុទូទៅ ។ អត្រាកំណើនមធ្យមនៃទ្រព្យ សកម្មបរទេសសុទ្ធរវាងឆ្នាំ២០០៦-២០០៩ ស្មើនឹង ២៦% ។

- អត្រាកំណើនឆ្នាំលើឆ្នាំនៃប្រាក់បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារស្មើនឹង ៤១% នាខែមេសា ធៀបនឹង ៤២% នាខែមិនា ឆ្នាំ២០១០ និង ៤% នាខែដូចគ្នា ឆ្នាំ២០០៩ ។ ប្រាក់បញ្ញើសរុបមានអត្រាកំណើន មធ្យមស្មើនឹង ៣៣% រវាងឆ្នាំ២០០៦-២០១០ ។
- អត្រាកំណើនឆ្នាំលើឆ្នាំនៃឥណទានចំពោះវិស័យឯកជនមានល្បឿនកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល ចុងក្រោយនេះ ដែលក្នុងខែមេសា ឆ្នាំ២០១០ មានកម្រិត ១៥% ធៀបនឹង ១៤% នាខែមិនា និង ១៧% នាគ្រាដូចគ្នា ឆ្នាំ២០០៩ ។ ឥណទានចំពោះវិស័យឯកជនមានអត្រាកំណើនមធ្យមស្មើនឹង ៤៩% រវាង ឆ្នាំ ២០០៦-២០១០ ។



- ទុនបម្រុងផ្លូវការសុទ្ធ ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១០ មានទំហំ ២៣៩៩,៥ លានដុល្លារ អាមេរិក ពោលគឺបានកើនឡើងប្រមាណ ១៣៩,៦ លានដុល្លារអាមេរិកធៀបនឹងដំណាច់ ឆ្នាំ២០០៩ ។ ទន្ទឹមនោះដែរ ទុនបម្រុងអន្តរជាតិ ដុលមានទំហំ ២៥០០ លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណ ១៣២,៧ លាន ដុល្លារអាមេរិក បើធៀបនឹងដំណាច់ ឆ្នាំ២០០៩ ។ កំណើននេះ ជាចម្បង បានមកពីកំណើនជា ចង្កោមនៃទុនបម្រុងកាតព្វកិច្ច ៣៧,១៣ លាន ដុល្លារអាមេរិក ការទិញប្រាក់ដុល្លារសុទ្ធ ៣០,៨៨ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាប្រិយប័ណ្ណបរទេសរបស់រាជរដ្ឋាភិបាល ២៣,០៥ លានដុល្លារ អាមេ រិក ។ មិនគិតថ្លៃមាស ទុនបម្រុងអន្តរជាតិសុទ្ធមានទំហំប្រមាណ ២៣៦២លានដុល្លារអាមេរិក ។ គួរកត់ សម្គាល់ដែរថា ភាពខុសគ្នានៃបម្រែបម្រួលរវាងទុនបម្រុងអន្តរជាតិដុល និងទុនបម្រុងអន្តរជាតិសុទ្ធ គឺប ណ្តាលមកពីការប្រែប្រួលនៃអត្រាប្តូរប្រាក់ ។



III. ជំហរគោលនយោបាយរូបិយវត្ថុ និងសកម្មភាពចំពោះមុខ



១. បរិបទនៃប្រទេសជិតខាងនឹងសកលលោក

ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែមេសា ឆ្នាំ២០១០បានព្យាករណ៍ថា សេដ្ឋកិច្ចសកលលោក ប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍នឹងកំពុងងើបឡើងនឹងមានកំណើនរហូតដល់ ៤,២% ២,៣%



និង ៦,៣% នៅឆ្នាំ ២០១០ រៀងគ្នា បន្ទាប់ពីបានធ្លាក់ចុះរហូតដល់ -០,៦% -៣,២% និង ២,៤% នៅ ឆ្នាំ ២០០៩ រៀងគ្នា ។

ក្នុងការស្តារសេដ្ឋកិច្ចរបស់គេឡើងវិញ រដ្ឋាភិបាលប្រទេសទាំងនោះបានអនុវត្តគោលនយោបាយជាក់លាក់ ហើយជាលទ្ធផលសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានចេញដំណើរល្អប្រសើរជាងសហគមន៍អឺរ៉ុប និងប្រទេសជប៉ុន ។ ពោលគឺ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានស្ថាននឹងឈានដល់ ៣,១% នៅឆ្នាំ២០១០ ដែលក្នុងខណៈ ពេលដូចគ្នា សេដ្ឋកិច្ចសហគមន៍អឺរ៉ុប និងជប៉ុនអាចនឹងមានកំណើនត្រឹមតែ ១% និង ១,៩% រៀងគ្នា ។



ទន្ទឹមនឹងការកើនឡើងនៃសេដ្ឋកិច្ចសកលលោក អតិផរណានៃប្រទេសជឿនលឿនចម្បងៗនិងប្រទេសអាស៊ីមួយចំនួនត្រូវបានគេរំពឹងថានឹងអាចទប់ស្កាត់បានយ៉ាងល្អប្រសើរ ដូច្នោះ ធនាគារកណ្តាលអាមេរិក អឺរ៉ុប និងអាស៊ីភាគច្រើន នៅបន្តរក្សាការអនុវត្តគោលនយោបាយរូបិយវត្ថុពង្រីករបស់ខ្លួន ។ ជាលទ្ធផល អ្នក ប្រើប្រាស់និងសហគ្រាសធុនតូចនៅក្នុងប្រទេសទាំងនោះនៅតែជួបការលំបាកក្នុងការខ្ចីប្រាក់ពីធនាគារ ។

ដោយឡែក ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា សេដ្ឋកិច្ចប្រទេសជឿនលឿន និងកំពុងងើបឡើងមួយចំនួនដូចជា អូស្ត្រាលី ឥណ្ឌា និងម៉ាឡេស៊ី បាននឹងបន្តដឹកនាំគោលនយោបាយរូបិយវត្ថុរឹតត្បិតទៅទៀត ។

២.បរិបទនៃប្រទេសកម្ពុជា

ក-ស្ថានភាពសេដ្ឋកិច្ច


- កំណើនសេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងពី -២,៥% នៅឆ្នាំ២០០៩ទៅ ៤,៨%នៅក្នុងឆ្នាំ២០១០ ។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១០ អាចបណ្តាលមកពីស្ថានភាពឡើងវិញនៃវិស័យទេសចរណ៍ ការនាំចេញ វិនិយោគផ្ទាល់បរទេស និងវិស័យកសិកម្ម ។ ទិន្នន័យថ្មីៗបានបង្ហាញថា វិស័យទេសចរណ៍បានកើនឡើង ១៣% នៅខែមេសា ឆ្នាំ២០១០ ធៀបនឹងខែដូចគ្នាឆ្នាំ ២០០៩ ឯចំនួនក្រុមហ៊ុនពាណិជ្ជកម្មថ្មីៗដែលបានចុះបញ្ជីនៅកម្ពុជាក្នុងរវាង ៥ ខែដើមឆ្នាំ ២០១០ បានកើនឡើងដល់ជាង ៣៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

- ស្ថានភាពអត្រាប្តូរប្រាក់


គិតតាមបម្រែបម្រួលមធ្យមប្រចាំខែក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០១០នេះ អត្រាទិញទីផ្សារចុងគ្រាស់ប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានចុះថ្លៃប្រមាណ ២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

នៅក្នុងអំឡុងពេលដូចគ្នានេះដែរ បើធៀបនឹងរូបិយប័ណ្ណនៃបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មមួយចំនួន ប្រាក់រៀលបានចុះថ្លៃ ៩,៨% ១,៩% និង ១,៥% ធៀបនឹងប្រាក់ថៃ ប្រាក់យ៉ន់ចិន និងប្រាក់ដុល្លារហុងកុង រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០០៩ ។ ផ្ទុយទៅវិញ ប្រាក់រៀលបានឡើងថ្លៃជាមធ្យម ៥% ធៀបនឹងប្រាក់ដុល្លារជប៉ុននាមនារយៈពេលដូចគ្នានេះ ។



- ចលនាអត្រាការប្រាក់

ក្នុងរយៈពេលមួយខែបន្ទាប់ពីធនាគារកណ្តាលបានអនុវត្តគោលនយោបាយរូបិយវត្ថុវិភាគតាមរយៈការបង្កើនអត្រាប្រាក់បម្រុងកាតព្វកិច្ចលើរូបិយប័ណ្ណពី ៨% ទៅ ១៦% កាលពីខែមិថុនា ឆ្នាំ២០០៨ អត្រាការប្រាក់កំចាត់ចំពោះប្រាក់ដុល្លារសម្រាប់រយៈពេលមធ្យម៦ខែសម្រាប់ធនាគារធំៗចំនួន១០ មាននិរន្តរភាពកើនឡើងពី ១៦,៨% នៅខែសីហា ទៅ ១៧,១% នៅខែតុលា ឆ្នាំ២០០៨ រួចបានថយចុះជាបន្តបន្ទាប់រហូតមកដល់ ១៥,៧% នៅខែមេសា ឆ្នាំ២០១០ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានអនុវត្តគោលនយោបាយរូបិយវត្ថុពង្រីក តាមរយៈការបញ្ចុះអត្រាប្រាក់បម្រុងកាតព្វកិច្ចចំពោះរូបិយប័ណ្ណនៅខែមករា ឆ្នាំ២០០៩មក ។ អត្រាការប្រាក់កំចាត់ដែលថ្លើងក្នុងរយៈពេល៦ខែដូចគ្នាហាក់បីជា




មានប្រតិកម្មយឺតជាងអត្រាមធ្យម៦ខែ ព្រោះថា វាត្រូវការរយៈពេលរហូតដល់៨ខែ ទើបអត្រាការប្រាក់កំចាត់នេះកើនឡើងនិងថយចុះ បន្ទាប់ពីធនាគារកណ្តាលបានអនុវត្តគោលនយោបាយរូបិយវត្ថុវិភាគនិងពង្រីក ។ ផ្អែកតាមអត្រាថ្លើងរយៈពេល៦ខែ អត្រាការប្រាក់ចំពោះប្រាក់បញ្ញើជាវៀល បានកើនឡើងតិចតួចប្រមាណ ០,១៩% ពី ៥,២៨% នាដំណាច់ ឆ្នាំ២០០៩ ទៅ ៥,៤៧% ក្នុងខែមេសា ឆ្នាំ២០១០ តែអត្រាការប្រាក់បញ្ញើជាដុល្លារបានថយចុះប្រមាណ ០,៣២% ពី ៤,៣៣% នា ដំណាច់ឆ្នាំ ២០០៩ មក ៤,០១% ក្នុងខែមេសា ឆ្នាំ២០១០ ។ ការយថយចុះនេះបង្ហាញពីភាពគ្រប់គ្រាន់នៃសាច់ប្រាក់ងាយស្រួលជាដុល្លារក្នុងប្រព័ន្ធធនាគារ ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ អត្រាការប្រាក់កម្ចីមានស្ថិរភាពក្នុងកម្រិតប្រមាណ ២២,៦៤% ចំពោះប្រាក់វៀល និង ១៧,១៧% ចំពោះរូបិយប័ណ្ណ ។

ខ-ស្ថានភាពប្រព័ន្ធធនាគារ

- ស្ថានភាពប្រាក់ឥណទានមិនដំណើរការ


ធនាគារនៅប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើនការផ្តល់ឥណទានជាបណ្តើរៗ តែនៅមានកម្រិតទាបខ្លាំងនៅឡើយ ។ កំណើនឥណទានមធ្យមប្រចាំឆ្នាំមានត្រឹមតែ៨,៣% ប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បើប្រៀបនឹង៨៧% ក្នុងអំឡុងពេលសេដ្ឋកិច្ចវិកចម្រើនខ្លាំងនាឆ្នាំ២០០៨ ។



ទន្ទឹមនោះ ធនាគារហាក់ទទួលបានលទ្ធផលល្អក្នុងការប្រមូលប្រាក់កម្ចីមកវិញ ព្រមទាំងពង្រឹងការប្រុងប្រយ័ត្ន ក្នុងការឲ្យឥណទាន ។ ជាលទ្ធផល អនុបាតឥណទានមិនដំណើរការបានថយចុះទាបវិញនាពេលថ្មីៗនេះ ។

- ស្ថានភាពប្រាក់បញ្ញើមិនជាប់កាតព្វកិច្ចជារូបិយប័ណ្ណ

ក្រាហ្វខាងស្តាំបានបង្ហាញថា នាដើមឆ្នាំនេះ ប្រាក់បញ្ញើមិនជាប់កាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ ជាមួយធនាគារជាតិនៃកម្ពុជាមានកំណើនប្រហាក់ប្រហែលនឹងទ្រព្យសកម្មរបស់ធនាគារ ដែលនាំឲ្យផលធៀបនៃទិន្នន័យទាំងពីររក្សាសមាមាត្រក្នុងកម្រិតប្រមាណ១៨% ដដែល ។ ប្រាក់បញ្ញើនេះ បានកើនឡើង ១១% ពី ៩៤៩ លានដុល្លារ នៅខែមករា ឆ្នាំ ២០១០ ដល់ ១០៥៤ លានដុល្លារ នៅខែមេសា ឆ្នាំ ២០១០ ខណៈដែលទ្រព្យសកម្មធនាគារបានកើនឡើង៨% ពី ៥.២៦៣ លានដុល្លារ នៅខែមករា ឆ្នាំ២០១០ ទៅ ៥.៦៥០ លានដុល្លារ នៅខែមេសា ឆ្នាំ២០១០ ។ អនុបាតនេះបង្ហាញឲ្យឃើញថា ធនាគារនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួន ។



- បញ្ហាសុវត្ថិភាពប្រាក់បញ្ញើជារូបិយប័ណ្ណ

អនុបាតសុវត្ថិភាពជារូបិយប័ណ្ណរាប់បញ្ចូលប្រាក់បញ្ញើនៅបរទេសហាក់បីដូចជានៅថេរ ដោយស្ថិតក្នុងរង្វង់ ៦៤%-៦៥% ក្នុងអំឡុងពេលពីដំណាច់ឆ្នាំ២០០៧ ដល់ខែមេសា ឆ្នាំ២០១០ ។ រីឯអនុបាតសុវត្ថិភាពជារូបិយប័ណ្ណមិនរាប់បញ្ចូលប្រាក់បញ្ញើនៅបរទេសបានប្រែប្រួលក្នុងរង្វង់ ៣៨%-៥៣% ក្នុងអំឡុងពេលដូចគ្នា ។ ប៉ុន្តែអនុបាតនេះបានចាប់កើនឡើងសន្សឹមៗចាប់ពី ៥០,៧% នៅដំណាច់ឆ្នាំ ២០០៩ ទៅ ៥២,៥% នៅខែ មេសា ឆ្នាំ២០១០ ។ អនុបាតទាំងពីរនេះបានបង្ហាញឲ្យឃើញថា ប្រព័ន្ធធនាគារទាំងមូលមិនមានបញ្ហាហានិភ័យសាច់ប្រាក់ស្រួលទេ ។

លានដុល្លារអាមេរិក	Dec-07	Dec-08	Dec-09	Mar-10	Apr-10
ទ្រព្យសកម្មជារូបិយប័ណ្ណ = A	1,534	1,382	1,987	2,135	2,281
Foreign Assets (Y-O-Y%)	72.0	-9.9	43.8	44.5	45.2
សាច់ប្រាក់ធនាគារជារូបិយប័ណ្ណ	187	247	290	336	353
ប្រាក់បញ្ញើជាមួយធនាគារបរទេស	640	270	383	376	435
ប្រាក់បំរុងកាតព្វកិច្ចជារូបិយប័ណ្ណ	179	388	393	430	438

ប្រាក់បញ្ញើជារូបិយប័ណ្ណ	528	477	921	993	1,054
ទ្រព្យអកម្មជារូបិយប័ណ្ណ=B	2,381	2,384	3,161	3,390	3,513
Foreign Liabilities (Y-O-Y%)	79.7	0.1	32.6	35.9	35.7
ប្រាក់បញ្ញើជារូបិយប័ណ្ណ	2,283	2,273	3,058	3,286	3,394
ប្រាក់បញ្ញើជារូបិយប័ណ្ណរបស់អនិវេសជន	98	111	103	104	119
អនុបាតសុវត្ថិភាព = A/B	64.4%	58.0%	62.8%	63.0%	64.9%
អនុបាតសុវត្ថិភាព (មិនគិតធនាគារបរទេស)	37.5%	46.6%	50.7%	51.9%	52.5%